



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

លេខ.....០៥០.....អ.ស.ហ.ស្រ

ប្រកាស

ស្តីពី

លក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភាគីទាញប្រាក់របស់អ្នកប្រកាស
តាមប្រព័ន្ធស្វ័យប្រវត្តកម្ម

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៤/០២១ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
- បានឃើញអនុក្រឹត្យលេខ ២៧៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការធានារ៉ាប់រង
- យោងតាមការអនុម័តនៃសម័យប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នាថ្ងៃទី១២ ខែតុលា គ.ស. ២០២២

ទំព័រ ១ នៃ ៧

សម្រេច
ជំពូកទី១
បទប្បញ្ញត្តិទូទៅ

ប្រការ១ .-

ប្រកាសនេះ មានគោលបំណងកំណត់លក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិជ្ជាជីវៈនិងសកម្មភាព របស់ភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គល។

ប្រការ២ .-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់ភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ .-

វាក្យសព្ទដែលប្រើប្រាស់ក្នុងប្រកាសនេះ មាននិយមន័យដូចតទៅ៖

- **ភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គល** សំដៅដល់ប្រព័ន្ធបុគ្គលដែលជួសមុខឱ្យក្រុមហ៊ុនធានារ៉ាប់រង ធ្វើការណែនាំអំពីការលក់បណ្ណសន្យារ៉ាប់រង ការរៀបចំកិច្ចសន្យាធានារ៉ាប់រង ការប្រមូលបុព្វលាភ ការរៀបចំការធ្វើសំណងជាដើម ក្នុងក្របខណ្ឌកំណត់ច្បាស់លាស់នៃកិច្ចព្រមព្រៀងរវាងប្រព័ន្ធបុគ្គលដែលជាភ្នាក់ងារធានារ៉ាប់រងនិងក្រុមហ៊ុនធានារ៉ាប់រង ដោយទទួលកម្រៃជើងសារពីក្រុមហ៊ុនធានារ៉ាប់រងនោះ
- **ទីសំណាក់** សំដៅដល់ទីស្ថានដែលបុគ្គលម្នាក់ស្នាក់អាស្រ័យនៅ ឬអាស្រ័យនៅជាក់ស្តែងក្នុងរយៈពេលជាកំណត់ណាមួយដែលមិនមែនជាលំនៅឋាន។

ជំពូកទី២

ស្ថាប័នមានសមត្ថកិច្ច និង

លក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គល

ប្រការ៤ .-

និយ័តករធានារ៉ាប់រងកម្ពុជា ដែលសរសេរជាអក្សរកាត់ថា “**ន.ធរ.ក.**” មានសមត្ថកិច្ចក្នុងការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រព័ន្ធបុគ្គលដែលប្រកបវិជ្ជាជីវៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៥ .-

ប្រព័ន្ធបុគ្គលទាំងអស់មិនអាចប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រងនៅព្រះរាជាណាចក្រកម្ពុជា

បានឡើយ ប្រសិនបើមិនបានចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គលរបស់ **ទ.ឆ.ក.** ឬប្រើប្រាស់បណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គលផុតសុពលភាព។

ប្រការ៦ .-

រូបវន្តបុគ្គលដែលមានបំណងចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គល ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- មានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំឡើងទៅ
- មានលំនៅឋានឬទីសំណាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
- បានបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិឡើងទៅ
- បានបញ្ចប់វគ្គសិក្សាមូលដ្ឋានសម្រាប់វិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រង
- មិនធ្លាប់ប្រព្រឹត្តបទល្មើសមជ្ឈិមឬឧក្រិដ្ឋណាមួយក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំចុងក្រោយ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គល ទាំងនៅក្នុងឬក្រៅព្រះរាជាណាចក្រកម្ពុជា។

ប្រការ៧ .-

រូបវន្តបុគ្គលទាំងឡាយដែលមានបំណងប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គលនៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មសម្រាប់ចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គលរបស់ **ទ.ឆ.ក.** ពីគ្រប់ទីកន្លែងតាមរយៈគេហទំព័រ www.irc.gov.kh ។

ប្រការ៨ .-

រូបវន្តបុគ្គល ត្រូវបំពេញនូវព័ត៌មាន និងបញ្ចូលលក្ខខណ្ឌតម្រូវទាំងអស់តាមទម្រង់កំណត់នៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្ម។

ប្រការ៩ .-

សំណុំឯកសារចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តិបុគ្គល ដែលត្រូវបញ្ចូលក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ **ទ.ឆ.ក.** ជាទម្រង់អេឡិចត្រូនិក មានដូចខាងក្រោម៖

- លិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណ និងរូបថតទំហំ ៤ x ៦ (៦ខែចុងក្រោយ)
- សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិឡើងទៅ
- វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាមូលដ្ឋានសម្រាប់ភ្នាក់ងារធានារ៉ាប់រង

- សេចក្តីប្រកាសដោយសុទ្ធចិត្តរបស់រូបវន្តបុគ្គល ថាគ្មានជាប់ទោសព័រព្រហ្មទណ្ឌ
- បង្កាន់ដៃបង់ប្រាក់កម្រៃសេវារដ្ឋបាល។

ក្រោយពីពិនិត្យ និងវាយតម្លៃលើឯកសារតម្រូវខាងលើ **ន.ធរ.** មានសិទ្ធិសម្រេចចុះបញ្ជី ឬបដិសេធ លើការស្នើសុំចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល ក្នុងរយៈពេល ៣ (បី) ថ្ងៃ គិតចាប់ពី កាលបរិច្ឆេទទទួលបានសំណុំឯកសារគ្រប់គ្រាន់។

ប្រការ១០ .-

រូបវន្តបុគ្គលត្រូវធានាអះអាងចំពោះព័ត៌មានស្នើសុំចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល និង ឯកសារតម្រូវដែលខ្លួនបានបំពេញ និងបញ្ចូលទៅក្នុងប្រព័ន្ធស្វ័យប្រវត្តកម្មរបស់ **ន.ធរ.** ជាទម្រង់អេឡិចត្រូនិកថា ពិតជាព័ត៌មាននិងឯកសារត្រឹមត្រូវនិងមិនក្លែងបន្លំ។ ប្រសិនបើមន្ត្រីចុះបញ្ជីនៃ **ន.ធរ.** រកឃើញ ថាព័ត៌មាននិងឯកសារទាំងនោះមិនត្រឹមត្រូវឬមានការក្លែងបន្លំ រូបវន្តបុគ្គលនោះត្រូវទទួលទោសតាមច្បាប់ ជាធរមាន។

ប្រការ១១ .-

បណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល មានសុពលភាពរយៈពេល ១ (មួយ) ឆ្នាំ គិតចាប់ ពីកាលបរិច្ឆេទចេញបណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល។

ប្រការ១២ .-

បណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល មិនអាចផ្ទេរប្រាក់បានឡើយ។

ប្រការ១៣ .-

រូបវន្តបុគ្គលដែលទទួលបានការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល នៅ **ន.ធរ.** អាចប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រងឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន ១ (មួយ) ក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន ១ (មួយ) និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ១ (មួយ) ប៉ុណ្ណោះ។

ប្រការ១៤ .-

ភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គលដែលមានបំណងបន្តសុពលភាពបណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រង ជាប្រវត្តបុគ្គល ត្រូវស្នើសុំមក **ន.ធរ.** ឱ្យបានមុនរយៈពេល ៣ (បី) ថ្ងៃ នៃថ្ងៃធ្វើការ នៃកាលបរិច្ឆេទ ផុតសុពលភាពបណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល។

ប្រការ១៥ .-

ន.ធរ. មិនបន្តសុពលភាពបណ្តាចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គល ចំពោះភ្នាក់ងារធានារ៉ាប់រងជាប្រវត្តបុគ្គលទាំងឡាយណាដែល៖

- មិនប្រកបវិជ្ជាជីវៈក្នុងរយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ ចាប់ពីកាលបរិច្ឆេទចេញបណ្ណ
ចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល
- ប្រកបវិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រងតិចជាង ១៨០ (មួយរយប៉ែតសិប) ថ្ងៃ នៃរយៈពេលសុពលភាព
បណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល។

ប្រការ១៦ .-

រូបវន្តបុគ្គលដែលមានបំណងចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល ឬបន្តសុពលភាព
បណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល ត្រូវបង់កម្រៃចំនួន ៤០ ០០០ (សែសិបពាន់) រៀល ចូល
គណនីរបស់ **ន.ធន.ក.** ។

ជំពូកទី៣

ការដកហូតបណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល

ប្រការ១៧ .-

- ន.ធន.ក.** អាចដកហូតបណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល ក្នុងករណីដូចខាងក្រោម៖
- ល្មើសច្បាប់ស្តីពីការធានារ៉ាប់រងនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងបទប្បញ្ញត្តិនៃប្រកាសនេះ
 - ល្មើសនឹងក្រមសីលធម៌វិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គល
 - ប្រព្រឹត្តអំពើឆបោក ឬផ្តល់យោបល់ ឬចូលរួមជាមួយអតិថិជនក្នុងការប្រព្រឹត្តបទឆបោកក្នុង
វិស័យធានារ៉ាប់រង
 - ផ្តល់យោបល់ឬផ្តល់សេវាផ្សេងៗមិនត្រឹមត្រូវជូនអតិថិជន
 - តែបន្តបុព្វលាភធានារ៉ាប់រងឬកំណត់តម្លៃលើសបុព្វលាភធានារ៉ាប់រងដើម
 - ក្លាយជាអសមត្ថជន
 - ប្រព្រឹត្តបទមជ្ឈឹមឬបទឧក្រិដ្ឋ។

ជំពូកទី៤

ទោសប្បញ្ញត្តិ

ប្រការ១៨ .-

ភ្នាក់ងារធានារ៉ាប់រងជាប្រចាំបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមបទប្បញ្ញត្តិនៃប្រកាសនេះ
ត្រូវទទួលវិធានការរដ្ឋបាលពី **ន.ធន.ក.** ដូចខាងក្រោម៖

- ការព្រមាន
- ការដឹកនាំកែតម្រង់
- ការដាក់កំហិតលើការអនុញ្ញាតឬការចុះបញ្ជី

- ការដកហូតការអនុញ្ញាតឬបណ្តុះបណ្តាល
- ការដាក់កំហិតលើការប្រកបវិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រង។

ប្រការ១៩ ..

ត្រូវចាត់ទុកជាបទក្លែងបន្លំឯកសារសាធារណៈ និងត្រូវទទួលទោសតាមក្រមព្រហ្មទណ្ឌ ចំពោះភ្នាក់ងារធានារ៉ាប់រងជាបុគ្គលទាំងឡាយណាដែលអនុវត្តផ្ទុយនឹងខ្លឹមសារនៃប្រការ១២ នៃប្រកាសនេះ។

ប្រការ២០ ..

ត្រូវទទួលបានការរដ្ឋបាលដូចមានចែងក្នុងប្រការ១៨ នៃប្រកាសនេះ ចំពោះភ្នាក់ងារធានារ៉ាប់រងជាបុគ្គលទាំងឡាយណាដែលធ្វើជាភ្នាក់ងារធានារ៉ាប់រងឱ្យក្រុមហ៊ុនធានារ៉ាប់រងលើសការកំណត់ ដូចមានចែងក្នុងប្រការ១៣ នៃប្រកាសនេះ។

ប្រការ២១ ..

បែបបទ និងនីតិវិធីនៃការចាត់វិធានការរដ្ឋបាល និងការដាក់ពិន័យដូចមានចែងក្នុងជំពូកនេះ ត្រូវកំណត់ដោយ **ន.ប.ក.** ។

បុគ្គលដែលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់ **ន.ប.ក.** ដូចមានចែងក្នុងជំពូកនេះ អាចប្តឹងតវ៉ាតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីការធានារ៉ាប់រង។

ប្រការ២២ ..

វិធានការរដ្ឋបាលដូចមានចែងក្នុងជំពូកនេះ មិនរារាំងការអនុវត្តច្បាប់ព្រហ្មទណ្ឌជាធរមាន និងដោយមិនទាន់គិតដល់សំណងនៃការខូចខាតផ្សេងទៀត។

ជំពូកទី៥

បទប្បញ្ញត្តិដោយឡែក

ប្រការ២៣ ..

ចំពោះភ្នាក់ងារធានារ៉ាប់រងជាបុគ្គលដែលកំពុងប្រកបវិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រង ត្រូវបានលើកលែងលក្ខខណ្ឌក្នុងការបញ្ចប់កម្រិតមធ្យមសិក្សាទុតិយភូមិឡើងទៅសម្រាប់ការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជាបុគ្គល ដូចមានចែងក្នុងប្រការ៦ នៃប្រកាសនេះ និងត្រូវជំនួសសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយលិខិតបញ្ជាក់បទពិសោធការងារជាភ្នាក់ងារធានារ៉ាប់រង ចំនួនយ៉ាងតិច ២ (ពីរ) ឆ្នាំ ពីក្រុមហ៊ុនធានារ៉ាប់រងដែលជាដៃគូ។

ជំពូកទី៦
អនុប្បញ្ញត្តិ

ប្រការ២៤ ..

ក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ គិតចាប់ពីកាលបរិច្ឆេទអនុវត្តប្រកាសនេះ រូបវន្តបុគ្គលដែលបាន និងកំពុងប្រកបវិជ្ជាជីវៈភ្នាក់ងារធានារ៉ាប់រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យស្នើសុំចុះឈ្មោះ ក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលរបស់ **ន.ឆ.ក.** អនុលោមតាមបែបបទនិងនីតិវិធីដូចមានចែង ក្នុងប្រកាសនេះ។

ជំពូកទី៧
អវសានប្បញ្ញត្តិ

ប្រការ២៥ ..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ២៦ ..

អគ្គនាយកនៃ **ន.ឆ.ក.** ប្រធាននាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណនិងកិច្ចការគតិយុត្ត គ្រប់ប្រធាន នាយកដ្ឋានស្ថិតក្រោមចំណុះ **ន.ឆ.ក.** និងបុគ្គលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែ កត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ តុលា គ.ស. ២០២២

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ធនាគារជាតិនៃកម្ពុជា
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងយុត្តិធម៌
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សា-
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
“ដើម្បីជូនដោយ”
- ដូចប្រការ២៦
“ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ